



តើអ្វីទៅសេវាគាំពារជនរ៉យជំងឺសម្រាប់ការឆ្លងកាត់ដំណ

ការកែប្រែសេវាកម្មដោយសារកូវីដ-19

ជំនួយក្រោមសេវាគាំពារជនរ៉យជំងឺសម្រាប់ការឆ្លងកាត់ដំណក់កាល នៅមានបន្តសម្រាប់អតិថិជនក្នុងអំឡុងពេលមានកូវីដ-19 រាគមន៍។ តែរបៀបផ្តល់សេវានេះអាចមានការកែប្រែអាស្រ័យទៅលើឱវាទផ្លូវការផ្នែកសុខាភិបាល។

ជំនួយការជួបមុខផ្ទាល់ឬជាក្រុម ការជួបជាមួយអតិថិជននីមួយៗ ឥឡូវនេះត្រូវធ្វើតាមសេវាទូរស័ព្ទវិញ ហើយស្ថាប័នផ្តល់សេវាទាំងឡាយធ្វើកិច្ចការជាក្រុមតាមរយៈបណ្តាញសង្គមនានា រួមទាំង Zoom, WhatsApp និង Facebook ផង។

ស្ថាប័នផ្តល់សេវាអាចប្រើសេវាបកប្រែសម្រាប់ប្រាស្រ័យជាមួយអតិថិជនដែលពុំសូវចេះភាសាអង់គ្លេស។

ស្វែងយល់អំពី **កូវីដ-19 និងរោគសញ្ញារបស់វា**។

កំកាល (YTS)?

សេវា YTS

ជួយជនចូលមកតាំងទីលំនៅដោយកត្តាមនុស្សធម៌ហើយនិងជនអន្តោប្រវេសន៍ដែលងាយរងគ្រោះថ្នាក់ដែលមានអាយុពី១៥ទៅ២៥ឆ្នាំឲ្យចូលរួមក្នុងការធ្វើការនិងការសិក្សា បង្កើនការត្រៀមរៀបចំខ្លួនសម្រាប់ការចូលធ្វើការ ផ្តល់ឱកាសក្នុងការទទួលបានវិជ្ជាជីវៈ ហើយនិងបង្កើតទំនាក់ទំនងសង្គមតាមរយៈការសិក្សានិងកីឡា។

ជនចូលមកនៅដោយកត្តាមនុស្សធម៌ហើយនិងជនអន្តោប្រវេសន៍ដទៃទៀតដែលមានវ័យក្មេង អាចជួបប្រទះបញ្ហាក្នុងការទទួលបានសេវាគាំពារ

ដោះស្រាយក៏ដូចជាបំពេញតម្រូវការនៃកម្មវិធីហ្វឹកហាត់បណ្តុះបណ្តាលនិងការត្រៀមរៀបចំខ្លួនសម្រាប់ការចូលធ្វើការ ហើយជាទូទៅគឺត្រូវការជំនួយបន្ថែមដើម្បីផ្សារភ្ជាប់និងបន្តផ្សារភ្ជាប់ក្នុងសង្គមថ្មីរបស់ខ្លួន។

បញ្ហាឬឧបសគ្គទាំងនោះអាចបណ្តាលមកពីភាសានិងវប្បធម៌ និង/ឬ ការខ្វះបណ្តាញនិងការយល់ដឹងអំពីវិជ្ជាជីវៈពលកម្ម។

ក្រុមគ្រួសាររបស់ជនរ៉យក្មេងក៏អាចមានបញ្ហា មិនផ្សារភ្ជាប់ក្នុងសង្គមឬគ្មានអ្នករាប់រក។

សេវាកម្ម YTS ធ្វើការផ្តល់ជូនដោយភ្នាក់ងារទាំងឡាយតាមរយៈសកម្មភាពគម្រោងមួយចំនួន រួមទាំងជួយជនរ៉យក្មេងក្នុងការប្រាស្រ័យជាមួយភ្នាក់ងាររកការងារធ្វើ និងការសិក្សាអំពីវិជ្ជាជីវៈឬសម្រាប់ការសិក្សាបន្តទៀត។

តើសេវា YTS ជួយជនរ៉យក្មេងដោយវិធីណា ?

សេវា YTS

ជួយកសាងសមត្ថភាពនិងភាពរឹងមាំរបស់ជនចូលមកនៅដោយកត្តាមនុស្សធម៌និងជនអន្តោប្រវេសន៍ដទៃទៀតដែលមានសិទ្ធិទទួលជំនួយ ដើម្បីជួយឲ្យពួកគេបន្តការសិក្សា និងបន្តឆ្លងកាត់ដំណក់កាលតាំងទីលំនៅដោយជោគជ័យក្នុងការទទួលបានការងារ។

សេវា YTS ផ្ដោតទៅលើចំណុចគោលដៅដូចខាងក្រោម ៖

- ការផ្តល់ជំនួយផ្នែកសេវាសង្គមដើម្បីបង្កើនការគ្រប់គ្រងរបស់ខ្លួនសម្រាប់ចូលធ្វើការ
- មានទំនាក់ទំនងជាមួយវិស័យសិក្សាដើម្បីជួយជនរងគ្រោះឲ្យរក្សាការផ្សារភ្ជាប់ជាមួយការសិក្សា។
- ឱកាសទទួលបានវិជ្ជាជីវៈដើម្បីជួយជនរងគ្រោះឲ្យទទួលបានការងារដែលពង្រឹងជំនាញអាជីពរបស់ខ្លួន។
- ការចូលរួមក្នុងកិច្ចការដើម្បីជួយជនរងគ្រោះស្ថាប័នទំនាក់ទំនងសង្គមនិងទំនុកចិត្តលើខ្លួនឯងតាមរយៈកម្មវិធីកីឡា។

តើខ្ញុំមានសិទ្ធិទទួលបានសេវាទាំងនេះឬទេ ?

លោកអ្នកអាចមានសិទ្ធិទទួលបានសេវា YTS ប្រសិនបើលោកអ្នកជាជនរស់នៅអចិន្ត្រៃយ៍មានអាយុពី ១៥ ដល់ ២៥ ឆ្នាំ ហើយនិងមកដល់ប្រទេសអូស្ត្រាលីក្នុងពេល ៥ ឆ្នាំ កន្លងមកនេះ ដោយមកក្នុងកត្តាមនុស្សធម៌ ឬក៏ជាជនអន្តោប្រវេសន៍មកជាមួយគ្រុមគ្រួសារមានកម្រិតភាសាអង់គ្លេសទាប។

តើខ្ញុំអាចទទួលបានសេវា YTS ដោយវិធីណា ?

តារាងខាងក្រោមនេះមានឈ្មោះស្ថាប័នផ្តល់សេវា YTS ។ បើលោកអ្នកមានចំណាប់អារម្មណ៍ចង់ចូលរួមក្នុងកម្មវិធីនេះ សូមទាក់ទងជាមួយស្ថាប័នផ្តល់សេវាខាងក្រោមនៅក្នុងតំបន់មូលដ្ឋានរបស់លោកអ្នក។

ស្ថាប័នផ្តល់សេវា	សេវា YTS មាននៅក្នុងតំបន់ទាំងនេះ
Lebanese Muslim Association	Canterbury, Bankstown, Liverpool និង Fairfield, NSW
Community Migrant Resource Centre Inc (Parramatta)	Auburn និង Blacktown, NSW
Multicultural Australia	Brisbane, QLD
Access Community Services Limited	Logan, QLD
Victorian Foundation for Survivors of Torture Inc (Foundation House)	Greater Dandenong, Casey, Hume, Brimbank, Darebin, Maribyrnong, Melbourne និង Whitehorse, VIC
Brotherhood of St Laurence	Hume, VIC